

តារាងឈ្មោះសិក្ខាកាមចូលរួម វគ្គបណ្តុះបណ្តាលប្រព័ន្ធ FMIS លើមុខវិជ្ជាបច្ចេកវិទ្យាគំរូស្តង់ដារ
នៃក្រសួង-ស្ថាប័នទាំង ១០ (ក្រុមទី ១ នេសាក្រឹក LAB A) ផ្នែក ២៦ ជល់ផ្នែក ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤

ល.រ	ឈ្មោះ	Name	ក្រសួង-ស្ថាប័ន	តួនាទី
1	អ៊ីវ សុខុម	IV SOKHOM	ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	អនុប្រធាននាយកដ្ឋានផែនការ
2	លោក ណា ឌីណាត	NA DINATH	ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	អនុប្រធានការិយាល័យចំណូល
3	លោកស្រី ឯក ហ៊ឹម	EK HIM	ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	អនុប្រធានការិ. ថវិកា
4	លន់ ហួរ	LUNN HOUR	ក្រសួងព័ត៌មាន	ប្រធាននាយកដ្ឋាន
5	អ៊ូន សាយ៉ុន	OURN SAYON	ក្រសួងព័ត៌មាន	អនុប្រធាននាយកដ្ឋាន
6	ជា ចាន់ឌីណា	CHEA CHANDYNA	ក្រសួងពាណិជ្ជកម្ម	អនុប្រធានការិយាល័យ
7	យាវ សុវណ្ណចន្ទា	YEAV SOVANCHANTHA	ក្រសួងពាណិជ្ជកម្ម	មន្ត្រីFC
8	លោក ងួន តារា	NGOUN DARA	ក្រសួងអភិវឌ្ឍន៍ជនបទ	ប្រធានអង្គភាពលទ្ធកម្ម
9	លោក កិត្ត មាឆិត	KECH MEANITH	ក្រសួងអភិវឌ្ឍន៍ជនបទ	ប្រធានការិយាល័យរដ្ឋបាល
10	លោក អ៊ុត សំអាង	OUTH SAMANG	ក្រសួងអភិវឌ្ឍន៍ជនបទ	អនុប្រធានការិយាល័យគណនេយ្យ
11	លោក ស្ទួន ឌីណេ	Mr, SNGUON DINE	ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	ប្រធានការិយាល័យហិ/វ
12	លោក ស៊ឹម សុភក្តិ	Mr, SIM SOPHEAK	ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	អនុ. ការិយាល័យហិ/វ
13	លោក ហេង វិសាល	HENG VISAL	ក្រសួងសាធារណការ និងដឹកជញ្ជូន	អនុប្រធានការិយាល័យ នាយកដ្ឋានហិរញ្ញវត្ថុ
14	កញ្ញា សន មុនីសោភ័ណ្ណ	SORN MONYSORPHORN	ក្រសួងសាធារណការ និងដឹកជញ្ជូន	មន្ត្រីនាយកដ្ឋានហិរញ្ញវត្ថុ
15	កញ្ញា ឡឹក សាវ៉ាត	LEK SAVATH	ក្រសួងទេសចរណ៍	អនុប្រធានអង្គភាពលទ្ធកម្ម
16	លោក លឹក គឹមយ៉េន	LEK KIMYOUEN	ក្រសួងទេសចរណ៍	ប្រធានអង្គភាពលទ្ធកម្ម
17	លោក សុង សេងហុង	SONG SENHONG	ក្រសួងទេសចរណ៍	អនុប្រធានការិយាល័យគ្រងគ្រង និងទ្រព្យរដ្ឋ
18	លោកស្រី បោង ណារិន	BONG NARIN	ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	អនុប្រធាននាយកដ្ឋាន
19	លោក ឌី ផលា	DY PALLA	ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	អនុប្រធាននាយកដ្ឋាន
20	លោកស្រី ពេជ្រ មរកត	PECH MORAKAT	ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	អនុប្រធានការិយាល័យ ហិរញ្ញកិច្ច
21	លោក ប៊ុត រតនៈ	BUTH RATANAK	ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	អនុប្រធានការិយាល័យ គណនេយ្យ
22	លោក ដួង សំអាង	DUONG SAMANG	ក្រសួងធនធានទឹកនិងឧតុនិយម	ប្រធានការិយាល័យ
23	លោក ឌី ផាន់ណា	DY PHANNA	ក្រសួងធនធានទឹកនិងឧតុនិយម	អនុប្រធានការិយាល័យ
24	លោក បែល វ៉ាន់ដេត	BEL VANNDETH	រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	ប្រធានការិយាល័យថវិកា
25	លោក កាន វណ្ណា	KAN VANNA	រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	អនុប្រធានក្រុមហិរញ្ញវត្ថុ